



# សេចក្តីប្រកាសព័ត៌មាន

## ស្តីពី

### លទ្ធផលសិក្ខាសាលាសម្លេងម្ចាស់ឆ្នោតឃុំតាវែងលើ ស្រុកតាវែង ខេត្តរតនៈគីរី

ដោយមានការគាំទ្រពី គណៈកម្មាធិការខុមហ្វ្រែល សហការជាមួយនិង សមាគមន៍អាដហុក បណ្តាញសហគមន៍របស់អង្គការសេដាក បានរៀបចំសិក្ខាសាលាសម្លេងម្ចាស់ឆ្នោតមួយស្តីពីការកំណត់តម្រូវការជាអាទិភាពក្នុងឃុំ សង្កាត់ដាច់ស្រយាល ដែលធ្វើឡើងនៅឃុំតាវែងលើ ស្រុកតាវែង ខេត្តរតនៈគីរី កាលពីថ្ងៃទី ២៣ ខែសីហា ឆ្នាំ២០១១។ មានអ្នកមានសិទ្ធិបោះឆ្នោតប្រមាណ ៤៤នាក់ (៥៧% ជាស្រ្តី ៩០% ជាជនជាតិព្រៃ) ពីគ្រប់ភូមិក្នុងឃុំ ដែលរួមមាន តំណាងសហគមន៍ តំណាងគណបក្សនយោបាយប្រចាំឃុំ សមាជិកក្រុមប្រឹក្សាឃុំ អាជ្ញាធរភូមិ អង្គការមូលដ្ឋាន និងប្រជាពលរដ្ឋនៅក្នុងឃុំបានចូលរួមពិភាក្សានៅក្នុងសិក្ខាសាលានេះ។

ប្រជាពលរដ្ឋដែលចូលរួមសិក្ខាសាលាស្ទើរតែ ១០០% បានបោះឆ្នោតគាំទ្រតម្រូវការជាអាទិភាពទាំង៥ នៅក្នុងឃុំ ដែលស្នើឱ្យក្រុមប្រឹក្សាឃុំបច្ចុប្បន្នយកចិត្តទុកដាក់ដោះស្រាយ និង/ឬ គណបក្សនយោបាយទទួលយកដើម្បីដាក់បញ្ចូលទៅក្នុង កម្មវិធីនយោបាយរបស់ខ្លួនក្នុងការបោះឆ្នោតឃុំ-សង្កាត់ខាងមុខ។

**តម្រូវការអាទិភាព ទាំង ៥ ក្នុង ឃុំតាវែងលើ ស្រុកតាវែង ខេត្តរតនៈគីរី**

**១. ការសាងសង់ផ្លូវ និងស្ពាន**

- សុំស្ថានថ្មីមួយ នៅអូរជើល (ទីតាំងស្ថានយោល) ប្រវែង ៨០ ម៉ែត្រ ទទឹង ៨ម៉ែត្រ ធ្វើពីបេតុង សូមចាប់ផ្តើមសាងសង់នៅខែមករា ឆ្នាំ២០១២ ឲ្យហើយត្រឹមខែធ្នូ ឆ្នាំ ២០១២។
- សុំជួសជុលផ្លូវពីទីរួមស្រុក ទៅដល់ភូមិប៉ាងគិត ដែលកាត់តាមភូមិតាវែង ភូមិភ្នំតូច ភូមិសញ ភូមិគិក្ខុង ភូមិភ្នំធំ ភូមិរៀងវិញ ប្រវែង ៦គីឡូម៉ែត្រ ទទឹង ១០ម៉ែត្រ ក្រាលគ្រួសក្រហម ចាប់ផ្តើមជួសជុលនៅខែ មករា ឆ្នាំ២០១២ ឲ្យរួចត្រឹមខែមេសា ឆ្នាំ២០១២។
- សុំផ្លូវថ្មីបន្តពីភូមិប៉ាងគិត ទៅដល់ភូមិចាន់ ដែលកាត់តាមភូមិតាបូក និងភូមិជួយ ប្រវែង ២០ គីឡូម៉ែត្រ ទទឹង១០ម៉ែត្រ ក្រាលគ្រួសក្រហម ចាប់ផ្តើមធ្វើនៅខែមករា ឆ្នាំ២០១២ ឲ្យរួចរាល់ត្រឹម ឆ្នាំ២០១៣។

Vision : A democratic society that democratization in particular democratic elections are promoted and qualified to bring benefits to people.

ទស្សនៈវិស័យ ៖ ដើម្បីឱ្យការបោះឆ្នោតមានគុណភាព ដែលប្រកបដោយលក្ខណៈប្រជាធិបតេយ្យ។

**២. ការដោះស្រាយទំនាស់ដីធ្លី**

- សុំជួយដោះស្រាយដីធ្លី ជាដឹកសិកម្ម ដែលពាក់ព័ន្ធនឹងក្រុមហ៊ុនធំៗ ដូចជា ក្រុមហ៊ុនក្រុងប៊ុក ក្រុមហ៊ុនទ្រីភាព ក្រុមហ៊ុនអានម៉ារឌី ក្នុងឃុំតាវែងលើទាំងមូល ឲ្យបានរួចរាល់មុនឆ្នាំ២០១៣។
- សុំរាជរដ្ឋាភិបាល ជួយទប់ស្កាត់ការលក់ទិញដីព្រៃ សម្រាប់ធ្វើអាជីវកម្ម ដែលធ្វើឲ្យប៉ះពាល់ដល់ ព្រៃចំការវិលជុំ និងព្រៃអភិរក្ស ក្នុងឃុំតាវែងលើទាំងមូលសូមឲ្យបានមុនឆ្នាំ២០១៣។
- សុំទាមទារដីស្រែ ដីចំការ សហគមន៍នៅភូមិចាន់ ទំហំ ១០០ហិកតា នៅចំនុច អូរជើល ដែល ក្រុមហ៊ុនក្រុងប៊ុក ឈូសឃាយ សូមឲ្យបានមកវិញមុនខែមីនា ឆ្នាំ២០១២។
- សុំទាមទារដីស្រែ ដីចំការ សហគមន៍នៅភូមិតាវែង ទំហំ ១០០ហិកតា នៅខាងត្បូង អូរជើល ដែលក្រុមហ៊ុនក្រុងប៊ុក ឈូសឃាយ សូមឲ្យបានមកវិញមុនខែមីនា ឆ្នាំ២០១២។
- សុំទាមទារដីស្រែ ដីចំការ សហគមន៍នៅភូមិជួយ ទំហំ ៨ហិកតា នៅក្បែរវាលរន្លែងវ៉ែល ដែល ក្រុមហ៊ុនក្រុងប៊ុក ឈូសឃាយ សូមឲ្យបានមកវិញមុនខែមីនា ឆ្នាំ២០១២។

**៣. ការសាងសង់ប៉ូស្ត៍សុខភាព និងឥណទានជនបទ**

- សុំប៉ូស្ត៍សុខភាពឃុំមួយខ្នង មាន ៣បន្ទប់ បណ្តោយ ៩ ម៉ែត្រ ទទឹង ៧ ម៉ែត្រ ធ្វើពីបេតុង ប្រក់ក្បឿង និងមានសម្ភារៈ និងថ្នាំពេទ្យគ្រប់គ្រាន់ ព្រមទាំងបន្ថែមគ្រូពេទ្យ ចំនួន ៣នាក់ នៅប្រចាំការ សូមឲ្យ បានមុនឆ្នាំ២០១៣។
- សុំជួយបង្កើតឥណទានជនបទ សម្រាប់ផ្តល់ប្រាក់កម្ចីសហគមន៍ទាំង ១០ភូមិ ដែលមានចំនួន ចំនួនគ្រួសារសរុប ៤០៩ គ្រួសារ ដោយចាប់ផ្តើមពីខែ មេសា ឆ្នាំ២០១២ ទៅ។

**៤. ការសាងសង់សាលារៀន និងសាលារួមប្រជុំ**

- សុំសាលារៀនបឋមសិក្សា ៣ខ្នង សម្រាប់ ភូមិតាបូក ១ខ្នង ភូមិចាន់ ១ខ្នង និងភូមិតាវែង ១ខ្នង ដែលមួយខ្នងៗមាន ៦បន្ទប់ បណ្តោយ ៣៦ ម៉ែត្រ ទទឹង ៥ ម៉ែត្រ ធ្វើពីបេតុង ប្រក់ក្បឿង ព្រម ទាំងមានសម្ភារៈសិក្សាគ្រប់គ្រាន់ មានទីតាំងនៅកណ្តាលភូមិ សូមឲ្យបានមុនឆ្នាំ២០១៣។
- សុំអាគារសិក្សាសម្រាប់វិទ្យាល័យ ១ខ្នង មាន ៥បន្ទប់ មានទីតាំងនៅក្នុងវិទ្យាល័យទីរួមស្រុកតាវែង ធ្វើពីបេតុង ប្រក់ក្បឿង បណ្តោយ ៣០ ម៉ែត្រ ទទឹង ៥ ម៉ែត្រ មានសម្ភារៈសិក្សាគ្រប់គ្រាន់ សូមឲ្យ បានមុនឆ្នាំ ២០១៣។
- សុំគ្រូបង្រៀនថ្នាក់បឋមសិក្សា ៦នាក់ ប្រុស ៣នាក់ ស្រី ៣នាក់ សម្រាប់ភូមិតាបូក ២នាក់ ប្រុស ១នាក់ ស្រី ១នាក់ ភូមិចាន់ ២នាក់ប្រុស ១នាក់ ស្រី ១នាក់ និង ភូមិ ជួយ ២នាក់ ប្រុស ១នាក់ ស្រី ១នាក់ ឲ្យបានមុនខែ តុលា ឆ្នាំ ២០១១។
- សុំគ្រូបង្រៀនថ្នាក់វិទ្យាល័យគ្រប់មុខវិជ្ជា ១០នាក់ បង្រៀននៅវិទ្យាល័យ ទីរួមស្រុកតាវែង ឲ្យបាន មុន ខែតុលា ឆ្នាំ២០១១ ។

- សុំសាលប្រជុំរួមភូមិចំនួន ១០ ខ្នង សម្រាប់ភូមិទាំង១០ ក្នុងមួយខ្នង មានបណ្តោយ ៩ ម៉ែត្រ ទទឹង ៧ ម៉ែត្រ ធ្វើពីឈើ ប្រក់សង្កឹសី ឲ្យបានមុនឆ្នាំ២០១៣។
- សុំសាលប្រជុំរួមឃុំមួយខ្នង មានទីតាំងនៅជាប់នឹងសាលាយុតាវែងលើ ដែលមានបណ្តោយ ២០ ម៉ែត្រ ទទឹង ១០ ម៉ែត្រ ប្រក់ក្បឿង ឲ្យបានមុនខែ មិថុនា ឆ្នាំ២០១២។

**៥. ការស្នើសុំខ្ទបករណ៍ធ្វើកសិកម្ម និងវត្តបណ្តុះបណ្តាល**

- សុំម៉ាស៊ីនកិនស្រូវខ្នាតតូច ចំនួន១០ សម្រាប់ភូមិទាំង១០ ក្នុងមួយភូមិម៉ាស៊ីនកិនស្រូវមួយ ដែលម៉ាស៊ីនមួយគ្រឿងៗ មានតម្លៃ ១៥០០ដុល្លា ឲ្យបានមុនឆ្នាំ២០១៣ ។
- សុំគោយន្ត ចំនួន១០ គ្រឿង សម្រាប់ភូមិទាំង១០ ក្នុងមួយភូមិមួយគ្រឿង ដែលគោយន្តមួយគ្រឿងៗ មានតម្លៃ ៣០០០ដុល្លា ឲ្យបានមុនឆ្នាំ២០១៣។
- សុំត្រាក់ទ័រ មួយគ្រឿង សម្រាប់ធ្វើកសិកម្មនៅក្នុងឃុំតាវែងលើ ដែលមានតម្លៃ ២ ម៉ឺនដុល្លា ឲ្យបានមុនខែមិថុនា ឆ្នាំ២០១២ ។
- សុំវគ្គបណ្តុះបណ្តាលផ្នែកកសិកម្ម ក្នុងការដាំដុះដំណាំគ្រប់មុខ ចំនួន ២០ វគ្គ ក្នុងមួយឆ្នាំ សម្រាប់ ១០ ភូមិ មួយភូមិ ២វគ្គ ក្នុងមួយឆ្នាំ ដែលមួយវគ្គៗ មានអ្នកភូមិចូលរួម ៥០នាក់ ចាប់ផ្តើមខែមករា ឆ្នាំ២០១២ ។

មុនពេលបញ្ចប់សិក្ខាសាលាមានកម្មវិធីប្រគល់របាយការណ៍ពីតម្រូវការអាទិភាពដល់អ្នកដឹកនាំគណបក្សនយោបាយប្រចាំឃុំ និងក្រុមប្រឹក្សាឃុំ។

**លោក វ៉ាន់សាយ លឿន** តំណាងគណបក្សសមរង្ស៊ី ប្រចាំខេត្តរតនៈគីរី មានប្រសាសន៍ថា «បើគណបក្សសមរង្ស៊ី មានសម្លេងឆ្នោតនៅក្នុង ឃុំតាវែងលើ ខ្ញុំនឹងចូលរួមធ្វើឲ្យសម្រេចនូវតម្រូវការអាទិភាពទាំងនេះ ហើយសូមសំដែងនូវការកោតសរសើរចំពោះការចូលរួមរបស់ប្រជាពលរដ្ឋ ដើម្បីទាមទារនូវសេចក្តីត្រូវការចាំបាច់ក្នុងការអភិវឌ្ឍន៍ភូមិឃុំរបស់ខ្លួន»។

**លោក ក្រោះ បាន** តំណាងគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមប្រឹក្សាឃុំតាវែងលើបានលើកឡើងថា «លោកសូមឲ្យគណបក្សនយោបាយទាំងអស់មកចូលរួមធ្វើឲ្យសម្រេចនូវរាល់អ្វីៗដែលប្រជាពលរដ្ឋរកឃើញចំនួន ៥អាទិភាពនេះ កុំចាំដល់មានសម្លេងឆ្នោត ទើបគាំទ្រទទួលយកទាំងអស់នូវអ្វីដែលម្ចាស់ឆ្នោតរកឃើញនោះ»។

សិក្ខាសាលានេះមានគោលបំណងឱ្យម្ចាស់ឆ្នោតនៅតំបន់ដាច់ស្រយាលទទួលបាន៖

- ១. ការយល់ដឹងអំពីសិទ្ធិតួនាទី និងកាតព្វកិច្ចរបស់ម្ចាស់ឆ្នោតក្នុងការស្វែងយល់ពីតម្រូវការអាទិភាពក្នុងការអភិវឌ្ឍន៍នូវមូលដ្ឋាន។
- ២. ផ្តល់ឱកាសឱ្យម្ចាស់ឆ្នោតចូលរួម ជជែកពិភាក្សា ដើម្បីកំណត់តម្រូវការអាទិភាពក្នុងឃុំសង្កាត់របស់ខ្លួន។
- ៣. តម្រូវការអាទិភាពក្នុងឃុំ សង្កាត់ ដាច់ស្រយាលនឹងត្រូវបានចងក្រងជារបាយការណ៍ដែលអាចឱ្យសិក្ខាកាមងាយចងចាំដើម្បីចូលរួមតាមដានជម្រុញការអនុវត្តរបស់ក្រុមប្រឹក្សាឃុំសង្កាត់ និងការដាក់បញ្ចូលតម្រូវការក្នុងកម្មវិធីនយោបាយរបស់គណបក្សសម្រាប់ការបោះឆ្នោតឃុំសង្កាត់ឆ្នាំ ២០១២។

សិក្ខាសាលានេះក៏បានទទួលការឧបត្ថម្ភមូលនិធិពីសហភាពអឺរ៉ុប (EU), OXFAM NOVIB, NPA និង Forum Syd

<sup>1</sup>សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនង៖

១-លោក **មួង មឿត** (មន្ត្រីផ្នែកបណ្តាញ និងវេទិកា)

ទូរស័ព្ទលេខ៖ ០១២ ៤៧១ ៣២៦

២-អ្នកស្រី **ហេង សុគន្ធា** (ជំនួយការផ្នែកបណ្តាញ និងវេទិកា)

ទូរស័ព្ទលេខ៖ ០១៧ ៥៨៣ ៨៦៩

**បេសកកម្ម** ៖ បេសកកម្មរបស់ខុមហ្វ្រែល គឺជួយបង្កើតបរិយាកាសគួរជាទីពេញចិត្ត និងមានព័ត៌មានគ្រប់គ្រាន់ ទី១/ដើម្បីឱ្យមានដំណើរការបោះឆ្នោតដោយសេរី និងយុត្តិធម៌តាមរយៈការបញ្ចុះបញ្ចូល តស៊ូមតិ ដើម្បីទទួលបាននូវក្របខ័ណ្ឌច្បាប់សមរម្យ, ការអប់រំដើម្បីផ្តល់ព័ត៌មានដល់អ្នកបោះឆ្នោត អំពីសិទ្ធិ និងសកម្មភាពចូលរួមសង្កេតការណ៍របស់ពួកគេ ដែលអាចរារាំងនូវភាពមិនប្រក្រតី ព្រមទាំងផ្តល់នូវរបាយការណ៍អង្កេតយ៉ាងទូលំទូលាយ និងឆាប់រហ័ស ដើម្បីអាចឱ្យមានការវាយតម្លៃលើដំណើរការ បោះឆ្នោតមួយដែលមិនលំអៀង និងមិនប្រកាន់បក្សពួក ទី២/ ដើម្បីឱ្យមានអត្ថន័យនៃដំណាក់កាលក្រោយពេលបោះឆ្នោត តាមរយៈការអប់រំ និងវេទិកាសាធារណៈក្នុងគោលបំណងជំរុញលើកទឹកចិត្តប្រជាពលរដ្ឋឱ្យចូលរួមក្នុងកិច្ចការនយោបាយ និងការធ្វើសេចក្តីសម្រេចនានា ការតស៊ូមតិ/បញ្ចុះបញ្ចូលដើម្បីឱ្យមានការកែទម្រង់ ដំណើរការបោះឆ្នោតដែលបង្កើននូវគណនេយ្យភាព (ការទទួលខុសត្រូវ) របស់មន្ត្រីជាប់ឆ្នោត ព្រមទាំងផ្តល់នូវរបាយការណ៍អង្កេតយ៉ាងទូលំទូលាយ និងឆាប់រហ័ស ដើម្បីអាចឱ្យមានការវាយតម្លៃមួយដែលមិនលំអៀង និងប្រកាន់បក្សពួក ទៅលើការបំពេញកម្មវិធីនយោបាយ និងដំណើរការអនុវត្តន៍ការងាររបស់មន្ត្រីជាប់ឆ្នោត។

<sup>1</sup> No 048